

លក្ខខន្តិកៈ

ការធានារ៉ាប់រងលើអាយុជីវិតស្អាត

នរណានឹងទទួលបានការធានា?

ការធានារ៉ាប់រងអាយុជីវិតស្អាត - ម្ចាស់ប័ណ្ណសន្យារ៉ាប់រង នឹងសាច់ញាតិធានារ៉ាប់រងជីវិតទាំងអស់ត្រូវតែមានឈ្មោះនៅក្នុងគោលការណ៍ដើម្បីទទួលបានការធានារ៉ាប់រង ហើយអ្នកត្រូវតែជាអតិថិជនដែលប្រើប្រាស់ស៊ីមស្អាតដែលបានធ្វើការចុះឈ្មោះ។

អាយុ:

អ្នកត្រូវតែមានអាយុចន្លោះពី 18-69ឆ្នាំ(ទាំងពីរត្រូវបានរាប់បញ្ចូល)។ សម្រាប់អ្នកទទួលបានផលសំណងគឺទទួលបានការធានារ៉ាប់រងដោយឥតគិតថ្លៃ ហើយ នាង/គាត់ត្រូវតែជាអតិថិជនដែលប្រើប្រាស់ស៊ីមស្អាតជាប្រភេទស៊ីមបញ្ចូលលុយមុនប្រើប្រាស់ក្រោយ និងមានអាយុចន្លោះពី 18-69ឆ្នាំ(ទាំងពីរត្រូវបានរាប់បញ្ចូល)។ សម្រាប់អ្នកទទួលបានផលសំណង គឺចាប់ផ្តើមទទួលបាននៅថ្ងៃដូចគ្នា ហើយអត្ថប្រយោជន៍ក៏ទទួលបានដូចគ្នានឹងម្ចាស់ប័ណ្ណសន្យាដែរ។

ការកាត់ទឹកប្រាក់ នឹងការធានា:

- ការកាត់ទឹកប្រាក់បុព្វលាភ នឹងទទួលបានការធានារ៉ាប់រង 100% ដោយឥតគិតថ្លៃ(ទាំងម្ចាស់ប័ណ្ណសន្យា នឹងអ្នកទទួលបានផលសំណង ហើយចាប់ផ្តើមទទួលបាននៅក្នុងថ្ងៃដំបូងបន្ទាប់ពីការចុះឈ្មោះ ហើយការធានារ៉ាប់រងនេះដែរគឺទទួលបានបន្ទាប់ពីមានការកាត់ទឹកប្រាក់បានជោគជ័យ។ ឧទាហរណ៍៖ ប្រសិនបើលក្ខណៈធ្វើការចុះឈ្មោះនៅថ្ងៃទី15 ខែមករា ហើយទឹកប្រាក់បុព្វលាភរបស់នាងគឺត្រូវបានកាត់ នឹងទទួលបានការធានារ៉ាប់រង 100%លើគ្រោះថ្នាក់ចែងនៅក្នុងថ្ងៃទី16 ខែមករា ហើយនាងក៏ទទួលបានការធានារ៉ាប់រងនៅក្នុងថ្ងៃទី1 ខែមិនា គឺអាស្រ័យលើចំនួនទឹកប្រាក់ដែលបានកាត់នៅខែមុន (ទាំងគ្រោះថ្នាក់ចែងនូវ នឹងជំងឺ)។
- ប្រសិនបើចំនួនទឹកប្រាក់បុព្វលាភរ៉ាប់រងពេញលេញមិនត្រូវបានកាត់ក្នុងរយៈពេលមួយខែ នោះផ្នែកខ្លះនឹងត្រូវផ្តល់ជូនដោយផ្អែកលើចំនួនទឹកប្រាក់ជាក់ស្តែងដែលបានកាត់។
- ការទាមទារសំណងត្រូវបានទុករយៈពេលរហូតដល់ 6 ខែនៃការទទួលបានមរណៈភាពរបស់ម្ចាស់ប័ណ្ណ។ ដើម្បីមានសិទ្ធិទាមទារសំណង, ម្ចាស់ប័ណ្ណមិនត្រូវមានបញ្ហាសុខភាពមុនពេលចុះឈ្មោះ។

របៀបក្នុងការទាមទារសំណង:

- ដំណើរការនៃការទាមទារសំណងនឹងចាប់ផ្តើមបន្ទាប់ពីឯកសារខាងក្រោមត្រូវបានដាក់ជូន៖

- A. ភស្តុតាងនៃការចុះឈ្មោះ (សារបញ្ជាក់ពីការចុះឈ្មោះ ឬការធានារ៉ាប់រង) ។
- B. ឯកសារបញ្ជាក់ពីអត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, ប័ណ្ណបើកបរ ឬលិខិតឆ្លងដែន) ។
- C. ភស្តុតាងនៃការមរណៈភាព (លិខិតបញ្ជាក់មរណៈភាព, លិខិតវេជ្ជសាស្ត្របញ្ជាក់ពីមូលហេតុនៃការស្លាប់ ឬលិខិតផ្លូវការបញ្ជាក់ពីភូមិ ឬសង្កាត់) ។

ករណីលើកលែងមិនផ្តល់សំណង:

- សំណងដែលមិនទទួលបានការការពារប្រសិនបើការស្លាប់កើតឡើងដោយផ្ទាល់ ឬដោយប្រយោលពីបញ្ហាណាមួយដូចខាងក្រោម៖
 - A. ការធ្វើអត្តឃាត
 - B. សង្គ្រាម, ការបះបោរ, កុបកម្ម ឬចលាចលស៊ីវិល
 - C. ការប្រព្រឹត្ត ឬញុះញង់បទល្មើសព្រហ្មទណ្ឌ, ការទទួលទានគ្រឿងញៀនខុសច្បាប់ គ្រឿងញៀន ឬអាល់កុលក្រៅពីវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត
 - D. ការមិនបង្ហាញអំពីស្ថានភាពសុខភាពដែលមានមុនពេលចុះឈ្មោះ

ការកាត់ផ្តាច់សេវាកម្ម:

តាមគោលការណ៍នេះអាចធ្វើការលុបចោលសេវាកម្មធានារ៉ាប់រងដោយទូរស័ព្ទទៅប៊ីម៉ាតាមរយៈលេខ 010 242 248។ ការកាត់បុព្វលាភនឹងត្រូវបញ្ឈប់ក្នុងរយៈពេល 48 ម៉ោង។ ប្រសិនបើម្ចាស់ប័ណ្ណសន្យាធានារ៉ាប់រង ជ្រើសយកការបង្វិលថ្លៃប្រាក់បុព្វលាភជូនវិញ ប៊ីម៉ា ត្រូវបង្វិលប្រាក់បុព្វលាភជូនវិញចំនួន 90% នៃប្រាក់បុព្វលាភក្នុងរយៈពេលដែលបានបង់រួច ដោយការធានាមិនទាន់ត្រូវបានផ្តល់ជូននៅឡើយ បើមិនទាន់បានរៀបចំឯកសារទាមទារសំណងទេនោះ។ ប្រសិនបើវាត្រូវបានរៀបចំឯកសារទាមទារសំណងរួចហើយ នោះមិនមានការបង្វិលប្រាក់សងត្រឡប់វិញទេ នៅពេលមានការលុបប័ណ្ណសន្យាធានារ៉ាប់រងចោល។